

# **Tax Payment via GDT E-Payment**

## **Quick Reference Guide**

**Version 2.0**

**15-Nov-2023**


**GDT E-Payment** will be performed directly via GDT tax portal with this link:

<https://owp.tax.gov.kh/gdtowpcoreweb/login>


For first time E-payment user, it is recommended to allow pop-up (one-time off activity) by referring to [ប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ \(tax.gov.kh\)](http://tax.gov.kh) Under step “២.១. តម្រូវការនៃការប្រើប្រាស់ប្រព័ន្ធ” under page 10 of 30.

**Below listed steps to perform Tax Payment via GDT E-Payment:**

1. Log into GDT E-Payment Portal and fill required information by GDT with below.
  - E-Filing user
  - Company VAT TIN Number
  - Company Tax Registration Identification Card Number
  - Barcode from P101 E-Filing (If any)
2. Select J Trust Royal Bank icon, then
3. Select “បញ្ចូលលេខគណនី”, then
4. Select “ត្រួតពិនិត្យ”




5. Select “បង់ពន្ធ” (user will be directing to J Trust Royal Bank portal).




User to input information below:

- 6. Corporate ID
- 7. User ID
- 8. Password
- 9. Click “Next” button to proceed (or “Cancel” to return to GDT Portal).



10. Input OTP and clicks “Verify” to proceed further or else click “Cancel” to return to GDT Portal.
11. Select any “Debit Account Number”.
12. Input FX Deal Reference (if applicable, **Note** for deal rate enquiry, please call +855 23 999 910 or email to [KH-MarketsAllStaff@jtrustroyal.com](mailto:KH-MarketsAllStaff@jtrustroyal.com)
13. Click “Pay” to proceed the payment or else click “Cancel” to go back to GDT Portal.



https://banking.uat.jtrcloud.com/portalweb/PortalGdtServlet - Work - Microsoft Edge

https://banking.uat.jtrcloud.com/portalweb/PortalGdtServlet

J Trust Royal Bank

Payment session will expire in 00 : 51


### E-PAYMENT

DEBIT ACCOUNT NUMBER*	DEBIT ACCOUNT NAME	
--Select--	--	
CURRENCY	AVAILABLE BALANCE	
--	--	
SERVICE PROVIDER	TRANSACTION ID	PAYMENT DATE
General Department of Taxation	1222d393-3060-4b05-b7a4-c83a218f3e1f	31-05-2023
PAYMENT AMOUNT	KHR	300,000
DEBIT AMOUNT		
DEAL REFERENCE (IF APPLICABLE)		

**Pay** **Cancel**

**Note**

1. After clicking the 'Pay' button, please do not refresh or close the browser window.
2. GDT E-Payment performed after 5pm on the last day of tax deadline, weekend, or public holiday is **NOT Recommended** Business Support Service is available from 8am-5pm during business day (Monday-Friday), more information (+855) 23 999 255
3. Any issues caused after business support hour (after 5pm) will be resolved the next business day.



Welcome to **JTR Connect**

Enter OTP sent to mobile number/ JTRB Authenticator Application \*

**Verify** **Cancel**

Enter Valid Authentication details within : 30 secs

Security Matters | About Us | Website terms of use | Privacy and website security | Contact Us

© 2023 J Trust Royal Bank. All Rights Reserved



**Note:**

1. After clicking the 'Pay' button, please do not refresh, or close the browser window.
2. GDT E-Payment performed after 5pm on the last day of tax deadline, weekend, or public holiday is NOT Recommended. Business Support Service is available from 8am - 5pm during business day (Monday-Friday), more information please contact us on (+855) 23 999 255 during office hour or e-mail us at [BusinessService@itrustroyal.com](mailto:BusinessService@itrustroyal.com).
3. Any issues caused after business support hour (after 5pm) will be resolved the next business day.